



# ប្រតិចារិកវីដេអូ

## របៀបភ្ជាប់ Medicare ទៅគណនី myGov របស់អ្នក ដោយប្រើកាត Medicare។

ឥឡូវនេះអ្នកបានចូលទៅក្នុងគណនី myGov របស់អ្នកហើយ សូមរំកិលចុះក្រោម និងជ្រើសរើស **Link your first service**។

ជ្រើសរើស **Medicare** នៅក្នុងបញ្ជីនៃសេវាកម្ម។

អ្នកនឹងត្រូវបានគេស្នើសុំឱ្យយល់ព្រមចំពោះ myGov ក្នុងការស្តុកទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។  
ជ្រើសរើស **I agree** ដើម្បីបន្ត។

មានជម្រើសពីរបីដើម្បីភ្ជាប់ Medicare។ វីដេអូនេះបង្ហាញអំពីរបៀបភ្ជាប់ដោយប្រើកាត Medicare។  
ជ្រើសរើស **I'm listed on a Medicare card** បន្ទាប់មកជ្រើសរើស **Next**។

បញ្ចូលលេខកាត Medicare របស់អ្នក បន្ទាប់មកបញ្ចូល individual reference number របស់អ្នក  
ដែលជាលេខនៅមុខឈ្មោះរបស់អ្នកនៅលើកាត Medicare របស់អ្នក។

បំពេញនៅក្នុងព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នក រួមមានឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងអាសយដ្ឋាន  
បន្ទាប់មកជ្រើសរើស **Next**។

អ្នកនឹងត្រូវបានគេសួរសំណួរមួយចំនួនដើម្បីធ្វើឱ្យប្រាកដថាយើងភ្ជាប់កំណត់ត្រាត្រឹមត្រូវទៅគណនី  
myGov របស់អ្នក។ សំណួរទាំងនោះផ្អែកលើព័ត៌មានដែលអ្នកបានផ្តល់ឱ្យ Medicare ក្នុងពេលកន្លងមក។

នៅពេលអ្នកបានឆ្លើយសំណួរទាំងអស់ហើយ សូមជ្រើសរើស **Next**។

ឥឡូវនេះអ្នកបានភ្ជាប់ Medicare ដោយជោគជ័យទៅគណនី myGov របស់អ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល **my.gov.au**



## Video transcript

### How to link Medicare to your myGov account using a Medicare card.

Now you have signed into your myGov account, scroll down and select **Link your first service**.

Select **Medicare** in the list of services.a

You will be asked to agree to myGov storing your personal information. Select **I agree** to continue.

There are a few options available to link Medicare. This video shows how to link using a Medicare card. Select **I'm listed on a Medicare card**, then select **Next**.

Enter your Medicare card number followed by your individual reference number, which is the number before your name on your Medicare card.

Fill in your personal details, including name, date of birth and address, then select **Next**.

You will be asked questions to make sure we link the correct record to your myGov account. The questions are based on information you have provided Medicare in the past.

Once you have answered all the questions, select **Next**.

You have now successfully linked Medicare to your myGov account.

For more information visit **my.gov.au**